



**Disability
Rights
California**

California's Protection & Advocacy System

Toll-Free (800)776-5746

www.disabilityrightsca.org



WELLNESS • RECOVERY • RESILIENCE

ការសាធារណ៍របស់មនុស្សក្នុងសុខភាពដូវិជ្ជកម្ម

ប្រព័ន្ធឌោលមនុស្សជាលក្ខណៈបុគ្គល

យើងទាំងអស់ត្រា ចង់ឱ្យត្រូវបានទទួលយកនូវភាពជាតុខនឹង ។ ទេពការសល្បៈ និងជំនាញរបស់យើងមិនបាត់បង់ ដោយសារយើងមានការធ្វើរាយការពីរាយការណ៍ដូចជាបុគ្គលិជ្ជកម្ម ។ យើងទាំងអស់ត្រា ចង់មានជំនាញដែលបានយើង ក្នុងការរស់នៅរបស់យើង ។ យើងទាំងអស់ត្រា មានសមត្ថភាពដោយដឹងទៀត្រា ។ ត្រានៃរណាម្ភាក់ចង់ឱ្យត្រូវបានជាក់ស្សាកស្សាម ដោយសារតែបច្ចុប្បន្នពីសោរដីជីវិតរបស់ខ្លួននោះទេ ។ យើងទាំងអស់ត្រា ជាបុគ្គលមានលក្ខណៈពិសេសក្រោមឱ្យខ្លួន ។ សូមវិនិត្ត មនុស្សស្តិតក្នុងប្រកែទបទពិសោធន៍ជីវិតនៃសុខភាពដូវិជ្ជកម្មចត្តា កំមានលក្ខណៈពិសេសក្រោមឱ្យខ្លួនដែរ ។ ការជាក់ស្សាកស្សាមបង្កើតឡើ "ស្សាកស្សាមអារក្រក់" អំពីមនុស្សដែលដែកលើថែមឬដែក ។ អាស្រែយកេត្តុនេះ វាសំខាន់ក្នុងការទទួលស្អាត់មនុស្សម្នាក់ចាត់បុគ្គល ជាដារស្សាកស្សាមនេះ ។ មនុស្សម្នាក់មិនមែនជាថ្មីនោះទេ ។ យើងទាំងអស់ត្រា សមតែទទួលនូវការគោរព និងការទទួលយក ។

តើអីទៅជាស្សាកស្សាមអារក្រក់ ?

ការវិនិត្តិស្សីយលើនរណាផោយដែកលើព័ម្ពជាលំខ្លួន បង្កើតឡើស្សាកស្សាម ។ ការជាក់ស្សាកស្សាមលើនរណាម្ភាក់ បង្កើតឡើររូបភាពអវិជ្ជមានមួយ ដើលត្រូវបានស្អាត់ដឹងដែរចាត់ "ស្សាកស្សាមអារក្រក់" ។ ស្សាកស្សាមអារក្រក់ គឺជាលទ្ធផលនៃគំនិតមិនត្រឹមត្រូវដែលមនុស្សមាន នៅពេលពួកគេពិពណ៌នរណាម្ភាក់ដែលពួកគេយើងឡើង ។ យើង "ជាក់ស្សាកស្សាមអារក្រក់" ដល់អ្នកដែល នៅពេលយើងប្រើប្រាស់ពាក្យសម្រួល ឲ្យប្រកែទប់មានលក្ខណៈអវិជ្ជមាន ដែលអាចទាំងឱ្យមាននូវប្រព័ន្ធមិនសៀវភៅ ។ នេះកើតឡើងដោយសារយើងមិនដឹង ប្រុយល់ពីភាពខុសត្រារបស់មនុស្សម្នាក់ទេ ។

ស្សាកស្សាមអារក្រក់ ជាថ្មីយ៉ាទេងបំបែកយើងចេញឆ្លាប់ពីសហគមន៍របស់យើង ដោយទុកឱ្យយើងមានការម្នាក់ឱ្យការ ។ ស្សាកស្សាមអារក្រក់ កើតមានក្នុងទម្រង់ជាប្រើប្រាស់ វាអាចធ្លាតា និងដោយជាតុលំដឹងចាត់ ពាក្យសម្រួល អវិជ្ជមានដែលត្រូវបានសំដែងល់អ្នកដោយជាតុល់ ។ វាក់អាចត្រូវបានលាក់បំពុនដែរដូចជាតា នៅពេលដែលមនុស្សម្នាក់គិតថា អ្នកមិនអាច

ធ្វើការងាររបស់អ្នក បុច្ចាស្តីកម្មានលក្ខណៈហិង្សា និងគ្រោះត្រាកំ ដោយសារបទពិសោធន៍ជីវិតរបស់អ្នក ។
ស្អាកស្មាមអារក្រកំ អាចកើតឡើងចំណែកជាប្រព័ន្ធឌីជីថាមពី បុច្ចាប់ដែលខ្លះចំណែកជាប្រព័ន្ធ ហិង្សានូវ
រៀងរាល់ស្អាកស្មាមមិនត្រួមត្រូវរបស់អ្នកដែឡើងទៅអ្នកទៅការ ហិង្សានូវបានដោយការងារ និងទទួល
យកនូវស្អាកស្មាមមិនត្រួមត្រូវរបស់អ្នកដែឡើងទៅអ្នកទៅការ ។ ស្អាកស្មាមទាំងនេះ ជាចម្លាតាមិនត្រួមត្រូវ ហិង្សានូវការ
ការនៅក្នុងការងារ ។ សូមឱ្យត្រួមត្រូវនៃដែលមនុស្សមួយចំនួនប៉ុណ្ណោះអាចសេដ្ឋកិច្ច កំហិង្សានូវស្អាកស្មាមអារក្រកំដែលដែឡើងទៅការ ។
ការសេដ្ឋកិច្ច ការងាររបស់អ្នក និងខុសត្រាតីមនុស្សម្នាក់ទៅមនុស្សម្នាក់ឡើងទៅការ ។ ក្នុងមធ្យោបាយទាំងនេះ
ស្អាកស្មាមអារក្រកំ អាចប៉ះដែលសុខភាពផ្លូវជិតផ្ទាល់របស់អ្នក និងការពារអ្នកពីការរស់នៅក្នុងជីវិតដែលអ្នកចង់បាន ។

មេរីសរាងស្អាកស្មាមអារក្រកំជាមួយការងារដូចមួយ

ប្រសិនបើអ្នកនិយាយជាមួយនរណាម្នាក់ដែលកំពុងរស់នៅជាមួយពិការភាពសុខភាពផ្លូវជិត សូមចងចាំក្នុងការនិយាយ
ទៅកាន់មនុស្សដូចខ្លួន ហិង្សាបន្ទាប់មកពិការភាពជាបន្ទាប់ ។

នេះជាមុខបារណីមួយចំនួន

កំនើយាយថា: "មនុស្សមានជិតផ្លូវជិត"

សូមនិយាយថា: "មនុស្សដែលមានបទពិសោធន៍ជី

សុខភាពផ្លូវជិត"

កំនើយាយថា: "មនុស្សហាកំទឹកជិតនៅរវាងវា"

សូមនិយាយថា: "មនុស្សដែលរស់នៅជាមួយបញ្ហា

នៅរវាងវា"

ការប្រើប្រាស់ភាសាធិមួយរបស់មនុស្សដើម្បីបង្ហាញពីបុគ្គលម្នាក់ទៅដែលមានពិការភាពសុខភាពផ្លូវជិត តីកាន់នៅមាន
លក្ខណៈទូទៅទូទៅ ។ ភាសាធិមួយរបស់មនុស្ស ដូចបុគ្គលម្នាក់ទូទៅមានអារម្មណ៍ត្រូវបានគោរព ដើម្បីការងារ និងសូមនិយាយទៅកាន់
ស្អាកស្មាមថា "មិនប្រក្រត់" បុ "មានបញ្ហាសិរី៖" ។ អ្នកកំអាចជួយអប់រំអ្នកដែឡើងដែរ អំពីការប្រើប្រាស់ភាសាធិមួយ
របស់មនុស្ស ។

ពាក្យសម្រិត្រូវមេរីសរាង

ពាក្យសម្រិត្រូវ គឺជាកម្មាំងចលករនៅពីក្រោយស្អាកស្មាមអារក្រកំ ។ ពាក្យសម្រិត្រូវនៅពីការងារពេញដោយកូដិ៍ ហិង្សាប់
និងកម្រិតនូវសការុបានភាពពេញលេញបែកបុគ្គលម្នាក់ ។ ពាក្យសម្រិត្រូវនៅពីការងារពេញលេញបែកបុគ្គលម្នាក់ ។ ត្រូវបាន
បងិសដច្ចាល់ បុទុកឱ្យនៅឯងការ ។ ស្អាកស្មាមអារក្រកំដែលត្រូវបានហិង្សានូវការងារ និងយោងការងារ ។
អាចប៉ះពាល់របៀបដែលអ្នករស់នៅក្នុងជីវិតរបស់អ្នក ដោយការធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិន "ល្អប្រចាំប្រាង" បុថា
អ្នកឈូ "តិចជាង" អ្នកដែឡើង ។

ពាក្យសម្រិត្រូវមួយចំនួន គឺនៅត្រូវបានប្រើប្រាស់នៅពេលសព្វថ្ងៃ ដែលបង្ហាញពីនៅរឿងមិនត្រួមត្រូវ អំពីមនុស្សដែលមាន
បទពិសោធន៍ជីវិតនៅសុខភាពផ្លូវជិត ។ ជំនួយមិនត្រួមត្រូវនេះ អាចបងុយឱ្យមានការឱ្យតែម្នាល់ខ្លួនឯងទៅបាប និងអាចជេះ
ត្រួតពលដែលសកម្មភាពប្រចាំថ្ងៃបែកបុគ្គលម្នាក់ ។

ពាក្យសម្បិដែលធ្វើឱ្យមានស្ថាមអារក្រកដែលសុខភាពផ្លូវជិតមួយចំនួនដែលត្រូវចេញសរាងគឺ:

- មានជិតផ្លូវជិត
- មានបញ្ហាដ្ឋីរជិត
- ទ្វាប់សមតិ
- ផ្លូវ
- ចំណេះកំ
- មិនប្រក្រតិ
- វិកលចិវិក
- សរស់ស្រសាទ
- លិលា
- ដែលផ្លូវ
- ដែលវិកលចិវិក
- ដែលផ្លូវលើលើ
- ផ្លូវជិត
- ប្រុកប្របល់
- ទ្វាប់
- ទ្វាប់
- ចេញពីវា
- យើត
- ចំក្បតិ
- មានបញ្ហា
- ចំក្បតិ
- ផ្លូវជិតតិចៗ
- ខ្សោយកាលស្អាប់
- មានបញ្ហាប្រើប្រាស់ប្រើប្រាស់
- ដែលមិនពិត
- ករណី
- មិនបំពេញជិត
- បញ្ហា
- ជម្រើងផ្លូវជិតផ្លូវ

ដោយការចេញសវនានូវការប្រើប្រាស់ពាក្យទាំងនេះ អ្នកនឹងមានការគោរពថ្មីនៃលទ្ធផលនៃការប្រើប្រាស់មនុស្សដែលមានពិការភាពសុខភាពដូចតិច។

ពាក្យសម្បិត បូឌាត្រកវត្ថប្រើប្រាស់

សម្រាប់មនុស្សដែលប្រើប្រាស់ពាក្យដូចតិច ហើយត្រូវបានទទួលយកការងារតែប្រើប្រាស់។ មនុស្សខ្លះចូលចិត្ត “មនុស្សដែលមានបទពិសោធន៍ជានឹកនៃសុខភាពដូចតិច” ។ ហើយមនុស្សខ្លះចូលចិត្ត “មនុស្សដែលមានការធ្វើរាជវិធីដូចតិច” បុ “មនុស្សដែលមានពិការភាពសុខភាពដូចតិច” ។ អ្នកធ្វើនេះឡើងចូលចិត្ត មនុស្សដែលមានពិការភាពសិការម្អាតី។ “មនុស្សដែលមានបទពិសោធន៍ជានឹកនៃនៅក្រោម” ។ អ្នកត្រូវតែងតែស្វែរពីអ្នកដែលមនុស្សចង់បានជាមុនសិកា។ មនុស្សម្អាតី ធ្វើការជ្រើសរើសដោយខ្លួនឯង អំពីវិធីដែលពួកគេចង់កំណត់អត្ថសព្វាលខ្លួនឯង។ ពេលនោះពេលមានចម្លេះសូមហេរមនុស្សម្អាតីនៅក្នុង ដោយឈ្មោះរបស់ពួកគេ។

ធមជាមជ័យៗ

ការស្រាវជ្រាវនៃវក្សមនុខភាព BMC (BMC Health Services Research) ធនបាយក្រុង របាយការណ៍របស់ខ្លួនអ្នកស្ថាមចំនួន 250 ដែលត្រូវបានប្រើប្រាស់ដើម្បីជាក់ស្ថាកម្មភាពអ្នកជំនួយ ដីជីវិត ។ វាអាចត្រូវបានរកបានបន្ថែមទៀត។

<http://www.ncbi.nlm.nih.gov/pmc/articles/PMC1925070/>

យើងខ្ញុំចង់បានជីវិតអ្នក! បន្ទាប់ពីវានសនិកព័ត៌មានការពិតនេះ សូមចូលរួមក្នុងការអនុត្រីនេះ និងផ្តល់ជូនយើងខ្ញុំនៅ មជីតបរបស់អ្នក។

ជាការសារអង់គ្លេស: <http://fs12.formsite.com/disabilityrightsca/form54/index.html>

ជាការសារអេស្អាត: <http://fs12.formsite.com/disabilityrightsca/form55/index.html>

សារកម្មាយអារក្រក់ ការវិសេវិន ការកាត់បន្ថយ កម្មវិធីការធ្វើឱ្យគោលការណ៍ប្រជែងនៅខ្ពស់ ដើម្បីឈុបបំបាត់ការវិសេវិន (Advancing Policy to Eliminate Discrimination Program - APEDP) ត្រូវបានផ្តល់ មួយនិធិដោយច្បាប់ស្ថិតិសេវាកម្មសុខភាពផ្លូវជិត្ត (Mental Health Services Act) ដែលបានអនុម័តដោយ អ្នកចោះឆ្នោត (Prop. 63) និងត្រូវបានគ្រប់គ្រងដោយ អាជ្ញាធនសេវាកម្មសុខភាពផ្លូវជិត្តរដ្ឋកាលិប្បៃរព្រៃ (California Mental Health Services Authority - CalMHSA) ។ មួយនិធិ MHSA របស់ខ្លួនធិត្តក្នុង CalMHSA ដែលជាអង្គភាពមួយរបស់រដ្ឋបាដិបាលខ្លួនធិត្ត ដែលធ្វើកិច្ចការដើម្បីលើកកំសែវ លទ្ធផលសុខភាពផ្លូវជិត្តសម្រាប់បុគ្គលម្នាក់ទាំងអស់ ហើយ CalMHSA ប្រតិបត្តិសេវាកម្ម និងកម្មវិធីអប់រំជាលក្ខណៈថ្នាក់នៃថ្នាក់ពំបន់ និងថ្នាក់មួលដាន ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមិនល <http://www.calmhsa.org> ។

